

7. អ្នកណាដែលផ្តុំបានគ្រប់មុន លើកដៃស្រែកប្រាប់ថា ខ្ញុំរួចរាល់ហើយ ជាការស្រេច។

ការប្រែប្រួល៖

ល្បែងនេះអាចលេងជាក្រុម និងមានការប្រកួតប្រជែងគ្នាក៏បានដែរ។ ក្រុម១ អាចមានសមាជិក៥ ឬ ៦នាក់ក៏បានដែរ អាស្រ័យទៅតាមចំនួនសិស្សនៅក្នុងថ្នាក់របស់អ្នក។

1. ត្រូវត្រៀមសម្ភារគ្រប់តាមឈុតទៅតាមចំនួនក្រុមដែរ ឱ្យបានរួចរាល់។
2. ចែកសម្ភារមួយឈុតទៅតាមក្រុមនីមួយៗ។
3. យើងលេងបែបជាការប្រកួតប្រជែងគ្នាតាមក្រុម។
4. ចាប់ផ្តើមដោយសមាជិកម្នាក់នៅក្នុងក្រុមនីមួយៗ ចាប់ផ្តើមលេងមុន។
5. ចាប់ផ្តើមឱ្យពួកគេផ្តួរប្រភពនោះ ដោយស្រែកថា ចាប់ផ្តើម...!
6. ក្រុមណាដែលផ្តួរប្រភពរួចមុនគេ នឹងក្លាយជាក្រុមលេខ១ និងក្រុមបន្ទាប់ៗ បានជាក្រុមលេខ២ លេខ៣ ជាដើម...។
7. ប្រសិនបើមានពេល អាចឱ្យពួកគេលេងឱ្យបានគ្រប់គ្នាកាន់តែល្អណាបាន។